



ព្រះរាជក្រម

នស/រកត/១២១៥/០៧

យើង

ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ច័ន្ទ

រាជហរិវង្ស ឧត្តរតាសុជាត វិសុទ្ធិពង្ស រតន្តមហាបុរសរតន៍ ឱករោត្តម

ធម្មិកមហារាជានិរាជ មរេនាត មរេនពិត្រ

ព្រះចៅក្រុងកម្ពុជាធិបតី

- បានឃើញ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ ចុះថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ស្តីពីការកែតម្រូវរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស ៩៤ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០៩៤/៨៣ ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ១៩៩៤ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០៩៤/៩០ ចុះថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩៩៤ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញច្បាប់ស្តីអំពីប្រព័ន្ធហិរញ្ញវត្ថុចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៣
- តាមសេចក្តីស្រាវជ្រាវរបស់អង្គការស្នើសុំអំពីសម្តេចនាយករដ្ឋមន្ត្រីទាំងពីរនិងអំពីទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ប្រកាសនៃការប្រើ

ច្បាប់ ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ១៩៩៦ ដែលរដ្ឋសភាបានអនុម័តនាសម័យប្រជុំលើកទី ៥ នីតិកាលទី ១ ដែលមានសេចក្តីទាំងស្រុងដូចតទៅ :

આવ
સુત

વિઠ્ઠલજી સંન્યાસીના પ્રવચનો
ક્રમ ૧૧૧૧

ភាគទី ១

បទបញ្ញត្តិនៃច្បាប់ហិរញ្ញវត្ថុ

ជំពូកទី ១

បទបញ្ញត្តិទូទៅ

មាត្រា ១.-

ត្រូវបានអនុញ្ញាតសំរាប់ឆ្នាំ ១៩៩៦ ឱ្យប្រមូលចូលថវិកាទូទៅរបស់រដ្ឋនូវពន្ធដារ វិភាគទាន អាករ ផលទុន និងចំណូលនានា ព្រមទាំងធ្វើឱ្យសំរេចនូវអំណោយមូលនិធិបរិភោគ និងធនធានបានមកពីការខ្ចីដែលមានចែងនៅតារាង " ក " ក្នុងភាគទី ២ នៃច្បាប់នេះ ក្នុងទឹកប្រាក់សរុបចំនួន..... ១.៤៥២.៣០០ លានរៀល

និងត្រូវបែងចែក ដូចតទៅ ៖

- ចំណូលជាប្រចាំ..... ៧៩៧.៥០០ លានរៀល
- ចំណូលជាមូលធន..... ៦៥៤.៨០០ លានរៀល

មាត្រា ២.-

ចំនួនទឹកប្រាក់ជាអតិបរមានៃឥណទានសំរាប់ចំណាយក្នុងថវិកាទូទៅរបស់រដ្ឋសំរាប់ឆ្នាំ ១៩៩៦ ត្រូវបានកំណត់ស្មើនឹង..... ១.៤៥២.៣០០ លានរៀល

ដែលត្រូវបែងចែកដូចតទៅ ៖

- ចំណាយជាប្រចាំ..... ៨៥៣.៨០០ លានរៀល
- ចំណាយជាមូលធន..... ៥៩៨.៥០០ លានរៀល

មាត្រា ៣.-

ចំនួនទឹកប្រាក់ជាអតិបរមានៃឥណទានសំរាប់ចំណាយជាប្រចាំរបស់រដ្ឋសំរាប់ឆ្នាំ១៩៩៦ ត្រូវបានកំណត់ស្មើនឹង..... ៨៥៣.៨០០ លានរៀល ។

ឥណទាននេះត្រូវបានបែងចែកតាមក្រសួងនីមួយៗនិងស្ថាប័នប្រហាក់ប្រហែលនីមួយៗ និងទៅតាមប្រភេទនៃថវិកាដូចមានចែងក្នុងតារាង " ខ " ក្នុងភាគទី ២ នៃច្បាប់នេះ ។

មាត្រា ៤.-

ចំនួនទឹកប្រាក់នៃឥណទានកម្មវិធីរបស់រដ្ឋសំរាប់ការគ្រប់គ្រងឆ្នាំ ១៩៩៦-១៩៩៨ ត្រូវបានកំណត់ស្មើនឹង..... ២.៧០៨.៣០០ លានរៀល ។

ឥណទាននេះត្រូវបានបែងចែកតាមក្រសួងនីមួយៗ តាមកម្មវិធីបូជាមតំណាងនិងតាមឆ្នាំ ដូចមានចែងក្នុងតារាង " គ " ក្នុងភាគទី ២ នៃច្បាប់នេះ ។

មាត្រា ៥.-

ចំនួនទឹកប្រាក់ជាអតិបរមានៃឥណទានភ្ជាប់សន្យានិងឥណទានទូទាត់សំរាប់ចំណាយជាមូលធននៃថវិការបស់រដ្ឋ សំរាប់ការគ្រប់គ្រងឆ្នាំ ១៩៩៦ ត្រូវបានកំណត់ដូចតទៅ ៖

ក- វិនិយោគ ៖

- ឥណទានភ្ជាប់សន្យា ៨០៧.៩០០ លានរៀល
- ឥណទានទូទាត់..... ៥៤១.៣០០ លានរៀល

ខ- ការរំលស់បំណុលសាធារណៈ ៖

- ឥណទានភ្ជាប់សន្យា..... ៥៧.២០០ លានរៀល
- ឥណទានទូទាត់..... ៥៧.២០០ លានរៀល

ឥណទាននេះត្រូវបានបែងចែកតាមក្រសួងនីមួយៗនិងស្ថាប័នប្រហាក់ប្រហែលនីមួយៗនិងតាមជំពូកថវិកាមូធាន ចែងក្នុងតារាង " ឃ " ក្នុងភាគទី ២ នៃច្បាប់នេះ ។

មាត្រា ៦.-

សំរាប់ឆ្នាំ ១៩៩៦ ៖

- ឥណទានចំនួន ៥,០ ពាន់លានរៀល ដែលមាននៅក្នុងជំពូក ៤១ នៃចំណាត់ថ្នាក់ចំណាយថវិការដ្ឋជា ចំណាយមិនបានគ្រោងទុក ។

- ឥណទានចំនួន ១៦,៧ ពាន់លានរៀល ដែលបានកត់ត្រានៅក្នុងជំពូក ៣១នៃថវិការដ្ឋជាចំណាយសំរាប់ អន្តរាគមន៍នៅក្នុងវិស័យសង្គមកិច្ចនិងវប្បធម៌ ហើយត្រូវបានគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឥណទាន នេះមានលក្ខណៈជាវិភាគទានដើមដំបូងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តការកែទម្រង់រដ្ឋបាល ជាពិសេសខាងមុខងារ សាធារណៈ ។

ប៉ុន្តែដើម្បីធានាការពារទប់ទល់នឹងការបាត់បង់តុល្យភាពថវិកាដែលបណ្តាលមកពីចំណូលមិនគ្រប់ ការប្រើប្រាស់ ឥណទានទាំង ២ ខាងលើនេះ ត្រូវបានដាក់ជាបណ្តោះអាសន្នឱ្យស្ថិតនៅក្រោមវិធានការខ្ទប់ចំណាយ ។

វិធានការនេះត្រូវបានលើកទាំងអស់ឬចំណែកខ្លះចុះត្រាតែសំរេចបាននូវបណ្តាលត្រូវចំណូលដូចតទៅ ៖

១- សភាពការណ៍ប្រមូលចំណូលសារពើពន្ធ និងពុំមែនសារពើពន្ធដែលបង្ហាញចេញពីគណនេយ្យរបស់ធនាគារ ជាតិបញ្ជាក់អះអាងថា ការអនុវត្តចំណូលបានអនុលោមទៅតាមគំរោងថវិកា ទាំងកំរិតនៃការសំរេចបានជាក់ស្តែង ទាំងការប៉ាន់ស្មានដែលធ្វើឡើងដោយត្រឹមត្រូវ ។

២- ឥណទានចំនួន ១៦,៧ ពាន់លានរៀល ដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបាន បើកផ្តល់ជាបណ្តើរៗក្រោយពីមានការពិគ្រោះព្រមព្រៀងជាមួយរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការដែលទទួលបន្ទុកការកែទម្រង់ រដ្ឋបាលនិងមុខងារសាធារណៈ ។

៣- ឥណទានចំនួន ៥០ ពាន់លានរៀល ត្រូវបានចាត់ចែងប្រមូលដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងលក្ខខណ្ឌដែលបានកំណត់នៅមាត្រា ១៧ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ ដែលប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ ០១ នស ៩៣ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៣ ។

៤- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរាយការណ៍ថ្វាយនិងជូនសម្តេចនាយករដ្ឋមន្ត្រីទាំង ២ នូវការអនុវត្ត បទបញ្ញត្តិទាំងនេះ ។

ជំពូកទី ២

បទបញ្ញត្តិ

ស្តីពីការទទួលខុសត្រូវនៃអ្នកគ្រប់គ្រងប្រាក់កាសសាធារណៈ

មាត្រា ៧.-

ហាមឃាត់ដាច់ខាតប្រធានស្ថាប័នរដ្ឋបាលនិងអាណាប័កដើមខ្សែព្រមទាំងអាណាប័កផ្ទេរសិទ្ធិ រិះរកនូវវិធានការ ទាំងឡាយណាដែលនាំឱ្យកើនចំណាយ កត់ត្រាបញ្ចូលទៅក្នុងឥណទានថវិកាទូទៅរបស់រដ្ឋដែលពុំមានចែងក្នុងច្បាប់ ហិរញ្ញវត្ថុឬច្បាប់ អនុក្រឹត្យនិងបទបញ្ជា ដែលមានពីមុនកិច្ចសន្យាចំណាយ ។

មាត្រា ៨.-

ដោយអនុវត្តតាមបទបញ្ញត្តិនៃមាត្រា ១៨ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ ០១នស ៩៣ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៣ ត្រូវបានចាត់ទុកជាកំហុសនៃការគ្រប់គ្រងដែលបានប្រព្រឹត្តចំពោះ រដ្ឋដូចជា ៖

- រាល់អំពើដែលបានប្រព្រឹត្តលើសនឹងបទបញ្ញត្តិដូចមានចែងនៅក្នុងជំពូកទី ៣ ខាងក្រោមនេះ ។
- រាល់អំពើដែលបណ្តាលឱ្យការសន្យាចំណាយលើសឥណទានថវិកាដែលបានអនុម័តដោយរដ្ឋសភា លើកលែងតែ ឥណទានដែលបានត្រួតពិនិត្យសំរាប់បើកចេញវត្សនិងប្រាក់វិភាជន៍សង្គមពាក់ព័ន្ធសេវាកម្មបំណុលនិងការសងប្រាក់ខ្ចីដែលបាន យល់ព្រមដោយរដ្ឋសភា ព្រមទាំងការបង់វិភាគទានចំពោះអង្គការអន្តរជាតិ ។
- រាល់អំពើដែលជាកម្មវត្ថុ សំរាប់បង្កើនទឹកប្រាក់ឥណទានថវិកា ដែលបានទទួលការអនុញ្ញាតពីរដ្ឋសភាដោយធន ធានពិសេសក្រៅពីករណីដែលបានកំណត់ដោយច្បាប់និងបទបញ្ជាជាធរមាននិងដោយអនុសញ្ញាអន្តរជាតិដែលរដ្ឋសភាបាន ឱ្យសច្ចាប័ន ។
- រាល់កំហុសធ្ងន់ធ្ងរដែលនាំឱ្យមានការខាតបង់ប្រាក់កាសដែលហិរញ្ញវត្ថុសាធារណៈទទួលបាន ។
- រាល់សកម្មភាពគ្រប់គ្រងដែលប្រព្រឹត្តលើសនឹងច្បាប់ អនុក្រឹត្យនិងបទបញ្ជាដែលអនុវត្តចំពោះចំណូលនិង ចំណាយរបស់រដ្ឋ ។

មាត្រា ៩._

ប្រធានស្ថាប័នរដ្ឋបាល អាណាប័កដើមខ្សែនិងអាណាប័កច្នៃសិទ្ធិ ព្រមទាំងមន្ត្រីរាជការនិងភ្នាក់ងាររដ្ឋត្រូវទទួលខុសត្រូវដោយផ្ទាល់លើការប្រព្រឹត្តបទល្មើសនិងបទបញ្ញត្តិដែលមានចែងក្នុងជំពូកនេះ ។

ជំពូកទី ៣

បទបញ្ញត្តិ

ស្តីពីការខ្ចីនិងការធានារបស់រដ្ឋ

មាត្រា ១០._

ចំនួនទឹកប្រាក់ធានាភិបាលដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យខ្ចីមានកំរិតរហូតដល់ ១៦០,០០០,០០០SDR (មួយរយហុកសិបលានដុល្លារអាមេរិក) សំរាប់ឆ្នាំ ១៩៩៦ ។

នៅក្នុងលក្ខខណ្ឌនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកមានសិទ្ធិស្របច្បាប់តែមួយគត់ តាមការប្រទានសិទ្ធិជាលាយលក្ខណ៍អក្សរបស់សម្តេចនាយករដ្ឋមន្ត្រីទាំងពីរនៃរាជរដ្ឋាភិបាល ក្នុងការចុះហត្ថលេខាលើការខ្ចីជាគុណប្រយោជន៍នៃថវិកាទូទៅរបស់រដ្ឋលើការធានារបស់រដ្ឋ ។

ការខ្ចីដែលត្រូវចុះកិច្ចសន្យាក្នុងកំរិតខាងលើ ត្រូវមានលក្ខណៈជាការខ្ចីសម្បទាន ដែលត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការទាក់ទងជាមួយធនាគារជាតិនៃកម្ពុជា ត្រូវបានទទួលការអនុញ្ញាតឱ្យលក់បំណុលធនាគារ ដើម្បីបំបាត់នូវឱនភាពថវិកាប្រសំរាប់ដោះស្រាយតម្រូវការជាបន្ទាន់ខាងសាច់ប្រាក់ ។ លក្ខខណ្ឌនៃការលក់បំណុលធនាគារនេះ ត្រូវកំណត់ដោយលិខិតបទដ្ឋានស្របច្បាប់ ។

រាល់ការខ្ចីនិងការធានារបស់រដ្ឋតាមលក្ខខណ្ឌពាណិជ្ជកម្មសំរាប់ការគ្រប់គ្រងថវិកាឆ្នាំ ១៩៩៦ ត្រូវហាមឃាត់ ។

មាត្រា ១១._

មិនអនុញ្ញាតឱ្យក្រសួង ស្ថាប័នសាធារណៈចំណុះរដ្ឋណាមួយមានសិទ្ធិចុះហត្ថលេខាក្រោមរូបភាពបោះផ្សាយមូលបត្ររយៈពេលវែង មធ្យម ខ្លីឬឥណទានអ្នកផ្គត់ផ្គង់ ឬចុះកិច្ចសន្យាក្រោមរូបភាពទទួលបន្ទុកខ្ចី ឬការធានាកិច្ចសន្យាដែលបានចុះហត្ថលេខាយល់ព្រមដោយស្ថាប័នសាធារណៈឬឯកជនឬចុះកិច្ចសន្យាក្រោមរូបភាពកិច្ចសន្យាផ្សេងៗទៀតដែលត្រូវសងបំណុលតាមកាលកំណត់ ឬតាមឆ្នាំ ស្ថិតនៅក្រៅការអនុញ្ញាតនៃច្បាប់ហិរញ្ញវត្ថុ និងលក្ខខណ្ឌទាំងឡាយដែលច្បាប់នេះបានកំណត់នោះទេ ។

លក្ខខណ្ឌទាំងឡាយនៃកិច្ចប្រតិបត្តិការនីមួយៗ ត្រូវបានកំណត់ដោយអនុក្រឹត្យ យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តបទបញ្ញត្តិនៃជំពូកនេះចូររដ្ឋសភាជ្រុងរាល់ ៦ខែម្តង ។

ជំពូកទី ៤

បទបញ្ញត្តិ

ស្តីពីចំណាយជាគុណប្រយោជន៍ខេត្ត ក្រុង

មាត្រា ១២._

ត្រូវបានកំណត់ដោយឡែកនៅក្នុងថវិកាទូទៅរបស់រដ្ឋនូវកិច្ចការមូលដ្ឋានរបស់ខេត្ត ក្រុង ស្របទៅតាមបណ្តាលក្នុងខ័ណ្ឌដូចមានចែងក្នុងជំពូកនេះ ។

មាត្រា ១៣._

ត្រូវចាត់ទុកជាកិច្ចការមូលដ្ឋាន បណ្តាសកម្មភាពនៃសេវាកម្មសាធារណៈដែលឆ្លើយតបទៅនឹងតម្រូវការរបស់បណ្តាជននៅមូលដ្ឋាន ហើយប្រភេទនិងសារៈសំខាន់របស់សកម្មភាពនៃសេវាកម្មសាធារណៈទាំងនោះមិនស្ថិតក្រោមការទទួលខុសត្រូវផ្ទាល់របស់ស្ថាប័នកណ្តាលឬមន្ទីរជំនាញណាមួយនៅក្នុងខេត្ត ក្រុង ។

សកម្មភាពទាំងនោះមានទាក់ទងជាអាទិ៍ ទៅនឹង ៖

- ផ្លូវទាំងឡាយនៅមូលដ្ឋាន
- ការផ្គត់ផ្គង់ទឹកនិងការបង្កើតសាធារណៈ
- ការប្រឆាំងនឹងអគ្គិភ័យ
- អនាម័យ
- ការប្រមូលសំរាម
- ទីផ្សារនិងទីសក្តានុពល
- ចំណាយសំរាប់ថែទាំ ចំណាយសំរាប់រៀបចំទីតាំង ចំណាយសំរាប់ព្រមព្រៀងផ្លូវដើរឬចូល ជលមគ្គ

ប្រឡាយ អណ្តូងទឹក ក្បាលម៉ាស៊ីនទឹក ប្រឡាយបញ្ចេញទឹកដែលបានប្រើប្រាស់ឬទឹកភ្លៀង ដែលត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិសាធារណៈនៅមូលដ្ឋាន ។

- សម្ភារៈ បរិក្ខារខាងកីឡានិងវប្បធម៌នៅមូលដ្ឋាន
- ឧទ្យាននិងសួនច្បារ
- ការសង្គ្រោះដល់បណ្តាជនក្រីក្រ
- ការរៀបចំនិងការគ្រប់គ្រងតំបន់ដែលរដ្ឋបានប្រគល់ឱ្យខេត្ត ក្រុង

មាត្រា ១៤._

នៅក្នុងក្របខ័ណ្ឌនេះ ខេត្ត ក្រុង ត្រូវរៀបចំនូវកម្មវិធីចំណាយជាគុណប្រយោជន៍ខេត្ត ក្រុងស្តីពីតម្រូវការដោយឡែករបស់ខ្លួន ។ កម្មវិធីចំណាយទាំងនេះ ត្រូវមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

មាត្រា ១៥._

ក្នុងករណីដែលកម្មវិធីចំណាយជាគុណប្រយោជន៍ខេត្ត ក្រុង ដែលបានបង្ហាញឡើងមានការភ្លេចប្រោងចំណាយជាអាទិភាពចំពោះតម្រូវការរបស់បណ្តាជននៅមូលដ្ឋានឬប្រោងតែចំនួនទឹកប្រាក់ខ្វះខាតនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចសន្មតថាជាការស្រេចចំណាយចាំបាច់ទាំងឡាយ ហើយក៏អាចលុបចោល

បូបន្តយន្តចំណាយទាំងឡាយ ដែលបានកត់ត្រាចូលក្នុងកម្មវិធី បើសិនជាការចាំបាច់ទាំងនោះ មិនទាន់ត្រូវបានកំណត់ថា ជាការចាំបាច់ ។

មាត្រា ១៦.-

កម្មវិធីចំណាយជាគុណប្រយោជន៍ខេត្ត ក្រុង អាចប្តូរប្រែបាននៅក្នុងឆ្នាំនៃថវិកា បន្ទាប់ពីមានការយល់ព្រមពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នៅចំណាត់ថ្នាក់មាននីមួយៗ ខេត្ត ក្រុង ត្រូវ ធ្វើរបាយការណ៍ចូលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តកម្មវិធីចំណាយជាគុណ ប្រយោជន៍របស់ខ្លួន ។ ឥណទានដែលខេត្ត ក្រុងមិនបានប្រើប្រាស់ត្រូវកត់ត្រាឡើងវិញទៅក្នុងថវិកាទូទៅរបស់រដ្ឋតាម សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

មាត្រា ១៧.-

ចំណាយជាគុណប្រយោជន៍ខេត្ត ក្រុង ត្រូវធានាដោយឥណទានពីជំពូក ១២ នៃថវិការដ្ឋ ។
ចំនួនឥណទាន ដែលផ្តល់អោយទៅខេត្ត ក្រុងនីមួយៗ ត្រូវគិតគូរឃើញមូលដ្ឋានចំណូលពុំមែនសារពើពន្ធ របស់ខេត្ត ក្រុង (ប្រភេទ ២ ជំពូក ២០ ប្រការ ០៥ ជំពូក ២១ ប្រការ ០៥ នៃថវិការដ្ឋ) ហើយចំណូល នេះនៅតែបន្តចុះកិច្ចបញ្ជីការ ទៅក្នុងចំណូលថវិការដ្ឋ ។ ការផ្តល់ឧបត្ថម្ភទៅឱ្យខេត្ត ក្រុង ប្រព្រឹត្តទៅនៅពេលដែល ចំណូលរបស់មូលដ្ឋានមិនគ្រប់គ្រាន់។ នីតិវិធី និងចំនួនទឹកប្រាក់នៃការផ្តល់ឧបត្ថម្ភនេះ នឹងត្រូវកំណត់ដោយអនុក្រឹត្យ ។

មាត្រា ១៨.-

ការអនុវត្តកម្មវិធីចំណាយជាគុណប្រយោជន៍ខេត្ត ក្រុង ត្រូវទទួលខុសត្រូវដោយអភិបាលខេត្ត ក្រុង ហើយស្ថិត នៅក្រោមបទបញ្ញត្តិនៃការអនុវត្តថវិកាទូទៅរបស់រដ្ឋ ។

**ជំពូកទី ៥
អវសានប្បញ្ញត្តិ**


មាត្រា ១៩.-

បទបញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ២០.-

ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់ ។

ច្បាប់នេះ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តនៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៥ នាសម័យប្រជុំ រដ្ឋសភាលើកទី ៥ នីតិកាលទី ១ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៩៥
ប្រធានរដ្ឋសភា ។

ហ៊ុន សែន

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "ខ"

ចំណាយថវិកាទូទៅរបស់រដ្ឋ

ការប្រែប្រួលចំណាយតាមក្រសួងនិងតាមប្រភេទ

លានរៀល

ប្រភេទ ក្រសួងនានា ផ្សេង	សរុប ចំណាយ	សរុបចំណាយ ជាប្រចាំ	1	2	3	4	5
			ប្រភេទទី១: មធ្យោបាយសេវា	ប្រភេទទី២: ការប្រាក់ នៃការខ្ចី	ប្រភេទទី៣: អន្តរាគមន៍ សាធារណៈ	ប្រភេទទី៤: ចំណាយ ផ្សេងៗ និង ចំណាយមិន បានគ្រោងទុក	ប្រភេទទី៥: ចំណាយ ជាមូលធន
សរុបរួមចំណាយ	1 452 300	853 800	723 390	22 600	102 810	5 000	598 500
១-ព្រះបរមរាជវាំង	16 000	16 000	10 040		5 960		
២-រដ្ឋសភា	10 375	10 375	10 125		250		
៣-ទីស្តីការគណៈរដ្ឋមន្ត្រី	34 915	30 115	23 525		6 590		4 800
១-ទីស្តីការគណៈរដ្ឋមន្ត្រីផ្ទាល់	26 490	26 490	20 000		6 490		
៤-រដ្ឋប្រាក់ទំនាក់ទំនងជាមួយរដ្ឋសភា	455	455	445		10		
៦-រដ្ឋប្រាក់ខុសបរសាធារណៈ	435	435	430		5		
៧-រដ្ឋប្រាក់អាកាសចរណ៍ស៊ីវិល	7 535	2 735	2 650		85		4 800
៤-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ	24 740	24 740	23 000		1 740		
៥-ក្រសួងការពារជាតិ	298 000 ^(១)	298 000	291 740		6 260		
៦-ក្រសួងមហាផ្ទៃ	129 975	129 975	127 055		2 920		
១-សន្តិសុខសាធារណៈ	102 000	102 000	100 500		1 500		
២-រដ្ឋបាលទូទៅ	9 230	9 230	8 050		1 180		
៥-ខេត្ត ក្រុងនានា	18 745	18 745	18 505		240		
៧-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	374 240	31 265	10 900		20 365		342 975
១-ក្រសួង	372 975	30 000	9 760		20 240 ^(២)		342 975 ^(៣)
៥-ខេត្ត ក្រុងនានា	1 265	1 265	1 140		125		
៨-ក្រសួងព័ត៌មាន	5 715	5 715	5 600		115		
១-ក្រសួង	4 290	4 290	4 230		60		
៥-ខេត្ត ក្រុងនានា	1 425	1 425	1 370		55		
៩-ក្រសួងសាធារណៈការនិង ដឹកជញ្ជូន	9 010	9 010	5 900		3 110		
១-ក្រសួង	4 760	4 760	1 760		3 000		
៥-ខេត្ត ក្រុងនានា	4 250	4 250	4 140		110		
១០-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង រុក្ខាប្រមាញ់	63 420	17 920	16 290		1 630		45 500
១-ក្រសួង	56 510	11 010	10 595		415		45 500
៥-ខេត្ត ក្រុងនានា	6 910	6 910	5 695		1 215		

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "ឃ"

ចំណាយជាមូលដ្ឋាននៃថវិកាទូទៅរបស់រដ្ឋ

ឥណទានក្របសន្យា និង ឥណទានទូទាត់

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លានរៀល

ក្រសួងនានា ផ្នែក	សរុប ឥណទាន ក្របសន្យា	សរុប ឥណទាន ទូទាត់	ចំពួក ៥០ និង ៥១ - ឥណទានវិនិយោគ				ចំពួក ៥២ ប្រតិបត្តិការ ហិរញ្ញវត្ថុ	ចំពួក ៥៣ ការទូទាត់ប្រាក់ ខ្ចី	
			ចំពួក ៥០ វិនិយោគក្នុងស្រុក		ចំពួក ៥១ វិនិយោគពីបរទេស				
			ឥណទានក្របសន្យា - ឥណទានទូទាត់		ឥណទានក្រប សន្យា	ឥណទាន ទូទាត់			ឥណទានក្របសន្យា - ឥណទានទូទាត់
			សាងសង់-ឧត្តស័ករៈ	បរិក្ខារក្នុងស្រុក					
១១_ក្រសួងយុត្តិធម៌ ១_ក្រសួង ២_តុលាការកំពូល ៣_សាលាឧទ្ធរណ៍ ៤_គេហ ក្រុងនានា									
១២_ក្រសួងអប់រំយុវជននិងកីឡា ១_អប់រំ ២_ឧត្តមសិក្សា ៣_យុវជននិងកីឡា ៤_គេហ ក្រុងនានា	86 300 86 300	86 300 86 300	5 795 5 795	1 705 1 705	78 800 78 800	78 800 78 800			
១៣_ក្រសួងពាណិជ្ជកម្ម ១_ក្រសួង ៤_គេហ ក្រុងនានា									
១៤_ក្រសួងឧស្សាហកម្ម មីនិងថាមពល ១_ក្រសួង ៤_គេហ ក្រុងនានា									
១៥_ក្រសួងផែនការ ១_ក្រសួង ៤_គេហ ក្រុងនានា									
១៦_ក្រសួងសុខាភិបាល ១_ក្រសួង ៤_គេហ ក្រុងនានា	61 725 61 725	61 725 61 725	11 600 11 600	625 625	49 500 49 500	49 500 49 500			
១៧_ក្រសួងទេសចរណ៍ ១_ក្រសួង ៤_គេហ ក្រុងនានា									
១៨_ក្រសួងធម្មការនិង សាសនា ១_ក្រសួង ៤_គេហ ក្រុងនានា									
១៩_ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ១_ក្រសួង ៤_គេហ ក្រុងនានា									

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "ឃ"

ចំណាយជាមូលធននៃថវិកាទូទៅរបស់រដ្ឋ ឥណទានភ្ជាប់សន្យា និង ឥណទានទូទាត់

សរុបសរុបតាមស្រុក តាមប្រភេទវិនិយោគ និង តាមប្រភេទសិទ្ធិបញ្ជូន

ធានា

ក្រសួងនានា រដ្ឋ	សរុប ឥណទាន ភ្ជាប់សន្យា	សរុប ឥណទាន ទូទាត់	ជំពូក ៥០ និង ៥១ - ឥណទានវិនិយោគ				ជំពូក ៥២ ប្រតិបត្តិការ ហិរញ្ញវត្ថុ	ជំពូក ៥៣ ការទូទាត់ប្រៃ សី
			ជំពូក ៥០ វិនិយោគក្នុងស្រុក		ជំពូក ៥១ វិនិយោគពីបរទេស			
			ឥណទានភ្ជាប់សន្យា = ឥណទានទូទាត់		ឥណទានភ្ជាប់ សន្យា	ឥណទាន ទូទាត់	ឥណទានភ្ជាប់សន្យា = ឥណទានទូទាត់	
			សាងសង់-ទទួលបាន	បរិក្ខារក្នុងស្រុក				
២០_ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ១_ក្រសួង ៩_ខេត្ត ក្រុងនានា								
២១_ក្រសួងសង្គមកិច្ចការងារ និងអភិវឌ្ឍន៍ ១_ក្រសួង ៩_ខេត្ត ក្រុងនានា								
២២_ក្រសួងបរិស្ថាន ១_ក្រសួង ៩_ខេត្ត ក្រុងនានា								
២៣_ក្រសួងអភិវឌ្ឍន៍ជនបទ ១_ក្រសួង ៩_ខេត្ត ក្រុងនានា								
២៤_ក្រសួងកិច្ចការនារី ១_ក្រសួង ៩_ខេត្ត ក្រុងនានា								
៩៩_ចំណាយមិនទាន់បែងចែក	57 200	57 200					57 200	

(១) តាមទិន្នន័យរបស់អង្គការសង្គ្រោះប្រទេសកម្ពុជា

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "គ"

ចំណូលថវិកាទូទៅរបស់រដ្ឋ

ការប្រមូលចំណូល តាមប្រភេទ ជំពូក ប្រភេទ កថាខណ្ឌ និង វាក្យខណ្ឌ

លានរៀល

ជំពូក	ប្រភេទ	កថាខណ្ឌ	វាក្យខណ្ឌ	ការប្រមូល ច្បាប់ចម្លងក្នុងប្រទេស ១៩៩៥	ការប្រមូល ច្បាប់ចម្លងក្នុងប្រទេស ១៩៩៦	លំអៀងរវាង ខ្លះ លើស
សរុបរួមចំណូលថវិកាទូទៅរបស់រដ្ឋ				1 058 600	1 452 300	+393 700
សរុបចំណូលជាប្រចាំ				581 100	797 500	+216 400
ប្រភេទទី១: ពន្ធ និង ពាករ				461 500	577 300	+115 800
10			ជំពូក១០: ពន្ធលើផលទុនប្រាក់ចំណេញ និង កំរៃទុន	11 735	25 200	+13 465
	01		ពន្ធលើប្រាក់បៀវត្ស	1 000	2 000	+1 000
	02		ពន្ធលើប្រាក់ចំណេញរបស់អាជីវករ និង ពាណិជ្ជកម្ម	7 635	20 100	+12 465
		01	សហគ្រាសសាធារណៈ:	3 146	2 300	-846
		01	សហគ្រាសមន្ទីរ	2 846	2 300	-546
		02	សហគ្រាសខេត្តនានា	300		-300
	02		សហគ្រាសឯកជន	4 489	17 800	+13 311
	03		ពន្ធលើប្រាក់ចំណេញនៃវិទ្យាស្ថាន: បិទបែកពាណិជ្ជកម្ម			
	04		ពន្ធលើផលទុននៃកម្មវិធីសេដ្ឋកិច្ច			
	05		ពន្ធលើផលទុននៃកម្មវិធី ឬសម្រប	3 000	2 100	-900
	06		ពន្ធលើតំលៃលើសអចលនវត្ថុ			
	07		ពន្ធលើផលទុនកសិកម្ម			
		01	សកម្មភាពព្រៃឈើ			
		02	សកម្មភាពសេសាម			
		03	អាជីវកម្មកសិកម្មផ្សេងៗទៀត			
	08		ពន្ធលើប្រាក់ចំណេញ		1 000	+1 000
	20		ពន្ធផ្សេងៗទៀតលើផលទុន ប្រាក់ចំណេញ និង កំរៃទុន	100		-100
11			ជំពូក១១: ពន្ធលើបេតិកភ័ណ្ឌ	300	1 600	+1 300
	01		ពន្ធប្រថាប់ត្រា	300	1 600	+1 300
		01	ពន្ធផ្ទេរមរតករវាងអ្នកនៅរស់	300	1 600	+1 300
		02	ពន្ធផ្ទេរសិទ្ធិអ្នកស្លាប់			

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "ក"

ការប្រមូលទិន្នន័យ ជាមូលដ្ឋាន ចំពោះ ប្រកប កងចំណូល និង វាក្យចំណូល

ចំណូលថវិកាទូទៅរបស់រដ្ឋ

លានរៀល

ជំពូក	ប្រភេទ	កថាខណ្ឌ	វាក្យចំណូល	ការរាយប្រយោជន៍ចំណូល	ការប្រមូលទិន្នន័យ	ការប្រមូលទិន្នន័យ	លំអៀងខ្លះ	
					ឆ្នាំ ១៩៩៥	ឆ្នាំ ១៩៩៦	ខ្លះ	លើស
12				ជំពូក១២: ពន្ធផ្លូវពាណិជ្ជកម្ម និងលេវាកម្ម	83 240	174 400		+91 160
	01			អាករលើផលរបរ: របបផ្លូវក្នុង	7 347	37 700		+30 353
		01		សហគ្រាសសាធារណៈ:	2 347	3 000		+653
			01	សហគ្រាសមធ្យម	1 847	3 000		+1 153
			02	សហគ្រាសខេត្តនានា	500		-500	
		02		សហគ្រាសឯកជន	5 000	34 700		+29 700
	02			អាករអចិន្ត្រៃយ៍: របបនាំចូល	65 437	66 400		+963
	03			ពន្ធព័ន្ធនៃ	812	1 680		+868
	04			អាករពិសេសលើទំនិញមួយចំនួន	4 244	62 970		+58 726
		01		របបផ្លូវក្នុង	4 244	16 060		+11 816
		02		របបនៃការនាំចូល		46 910		+46 910
	05			ពន្ធសក្កយាន	200	500		+300
	06			ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ	2 200	5 150		+2 950
	07			អាករស្នាក់នៅ	3 000		-3 000	
13				ជំពូក១៣: ពន្ធលើពាណិជ្ជកម្មក្រៅប្រទេស	364 325	373 900		+9 575
	01			ពន្ធ និង អាករធម្មតិការនាំចូល	355 125	354 400	-725	
		01		ពន្ធធម្មតិការនាំចូល	266 975	245 600	-21 375	
		02		កំរៃយកមុនលើផលិតផលប្រេងកាត	1 300	1 800		+500
		03		កំរៃយកមុនលើការងារធម្មតិការនាំចូល	100	5 000		+4 900
		04		ពន្ធធម្មតិការនាំចូលប្រេងកាត	86 650	101 900		+15 250
		10		ពន្ធ និង អាករធម្មតិការនាំចូល	100	100		
	02			អាករពិការនាំចេញ	5 200	16 000		+10 800
		01		អាករធម្មតិការនាំចេញ	5 000	16 000		+11 000
			01	អាករលើការនាំចេញ		6 000		+6 000
			02	អាករលើការនាំចេញ		9 000		+9 000
			03	អាករលើការនាំចេញផលិតផលផ្សេងៗ		1 000		+1 000
	02			កំរៃយកមុនលើការងារធម្មតិការនាំចេញ	100		-100	
	10			ពន្ធ និង អាករធម្មតិការនាំចេញ	100		-100	
	03			ការផ្គត់ផ្គង់ធនធាន	4 000	3 500	500	

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "ក"

ចំណូលថវិកាទូទៅរបស់រដ្ឋ

ការប្រមូលចំណូល តាមប្រភេទ ផ្នែក ប្រភេទ កម្រិត និង វិស័យ

លានរៀល

ជំពូក	ប្រភេទ	កម្រិត	វិស័យ	ការវាយមុខចំណូល	ការប្រមូល ច្បាប់ចរន្តក្នុងមុខ ១៩៩៥	ការប្រមូល ច្បាប់ចរន្តក្នុង ១៩៩៦	ជំរុំរំលោភ ខ្លះ	លើស	
14	01	02	03	ជំពូក១៤: ចំណូលសារពើពន្ធផ្សេងៗទៀត	1 900	2 200		+300	
				ពន្ធតែមប្រើ	200	1 000		+800	
				ពន្ធលើសារពើពន្ធស៊ីវិល និង គុណភាព					
				អាករលើការសាងសង់					
				ការផាកពិន័យ និង ទោសបញ្ញត្តិសារពើពន្ធ	100	1 000		+900	
				អាករលើយានយន្តនាំចូលដោយប្តូរទិសច្បាប់		200		+200	
				អាកររូបលាមកលើសេវា	1 500		-1 500		
10			ចំណូលសារពើពន្ធផ្សេងៗទៀតតាមមុខពន្ធនានា	100		-100			
ប្រភេទទី២: ចំណូលក្រៅសារពើពន្ធ					119 600	220 200		+100 600	
20	01	02	03	ជំពូក២០: ចំណូលនៃទ្រព្យសម្បត្តិរដ្ឋ	48 362	121 740		+73 378	
				ផលរេនសាម	6 100	12 200		+6 100	
				ផលប្រៃសណីយ៍	3 825	22 500		+18 675	
				ចំណូលបានមកពីសហគ្រាសសាធារណៈ	34 602	55 850		+21 248	
				01	ការផ្តល់សេវាសហគ្រាស	12 783	26 050		+13 267
				01	សហគ្រាសមជ្ឈិម	11 783	23 000		+11 217
				02	សហគ្រាសខេត្តនានា	1 000	3 050		+2 050
				02	ការចង់ប្រាក់រំលស់ស្មើរវិញ	2 808	3 900		+1 092
				01	សហគ្រាសមជ្ឈិម	2 808	3 700		+892
				02	សហគ្រាសខេត្តនានា		200		+200
				03	មិនទទួលបាននៃចំណូល	475		-475	
				04	សេវាកម្មនៃការខ្ចីប្រាក់របស់សហគ្រាសសាធារណៈ				
				05	ប្រាក់ចំណេញរបស់សហគ្រាសសាធារណៈ	491		-491	
				06	ចំណូលរបស់អាកាសចរណ៍ស៊ីវិល	14 040	12 000	-2 040	
07	ចំណូលនៃសកម្មភាពភាពយន្ត	4		-4					
08	ចំណូលនៃសកម្មភាពទេសចរណ៍	2 031	3 600		+1 569				
09	ការលក់សំភារៈបរិក្ខារ	437	2 700		+2 263				
10	ការផ្តល់សំភារៈបរិក្ខារ		50		+50				

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "គ"

ចំណាយថវិកាទូទៅរបស់រដ្ឋ

ឥណទាននៃកម្មវិធី

ការប្រកាសប្រកួតប្រជែងកម្មវិធី

លានរៀល

ក្រសួងនានា កម្មវិធី	សរុប	សរុប 1996 - 1998		1996		1997		1998	
		ក្រៅប្រទេស	ថវិកា	ក្រៅប្រទេស	ថវិកា	ក្រៅប្រទេស	ថវិកា	ក្រៅប្រទេស	ថវិកា
សរុបរួមឥណទានកម្មវិធី	2 708 300	2 142 280	351 545	852 270	164 165	760 480	89 020	529 530	98 360
៣.៧_អាកាសចរណ៍ស៊ីវិល	43 550	22 500	4 800	3 750	4 800	7 500		11 250	
ប្រព័ន្ធអាកាសចរណ៍ស៊ីវិល	12 500	12 500		3 750		3 750		5 000	
អាកាសយានដ្ឋានក្រុងសៀមរាប	26 250	10 000				3 750		6 250	
អាកាសយានដ្ឋានសៀមរាបខ្សែក	2 400		2 400		2 400				
អាកាសចរណ៍ភូមិភាគកម្ពុជា	2 400		2 400		2 400				
៧_ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	1 413 680	1 266 135	91 640	541 640	61 420	476 475	14 435	248 020	15 785
ការផ្គត់ផ្គង់បណ្តោះអាសន្ន	1 413 680	1 266 135	91 640	541 640	61 420	476 475	14 435	248 020	15 785
១០_ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង រុក្ខាប្រមាញ់	100 305	80 155	12 580	34 845	12 580	23 050		22 260	
សាលាកសិកម្មក្រុងសៀមរាប	24 225	24 230		9 030		7 790		7 410	
ការពង្រីកកសិកម្ម	21 355	17 670		8 825		4 820		4 025	
អង្គការការពារជំងឺ	2 880	1 685		515		410		760	
ការគ្រប់គ្រងជំងឺសត្វ	5 040	5 040		2 290		1 325		1 425	
ការកែលម្អរុក្ខាប្រមាញ់	8 715	8 720		3 740		2 490		2 490	
ការផ្តល់ប្រយោជន៍ដល់កសិករ	2 825	2 830		1 615		640		575	
ផែនការ និង ឧបាយកលកសិកម្ម	2 500	1 750		1 000		375		375	
វិស័យសេដ្ឋកិច្ចកសិកម្ម	630	630		630					
កម្មវិធីបង្កើនផលិតផលកសិកម្ម	9 600	9 600		3 200		3 200		3 200	
កម្មវិធីបង្កើនផលិតផលកសិកម្ម	6 000	6 000		2 000		2 000		2 000	
កម្មវិធីគ្រួសារកសិកម្ម	4 035	2 000	80	2 000	80				
កម្មវិធីផ្សេងៗទៀត	12 500		12 500		12 500				
១២_ក្រសួងអប់រំយុវជននិងកីឡា	503 665	387 040	7 710	97 790	7 710	141 000		148 250	
វិស័យអប់រំបឋម	154 250	107 750		18 000		40 250		49 500	
កម្មវិធីទទួលបានការអប់រំស្រី	122 250	87 500		25 500		35 250		26 750	
កម្មវិធីផ្នែកអប់រំ និង ការគ្រប់គ្រង	49 250	50 500		13 250		21 750		15 500	
អភិវឌ្ឍន៍បច្ចេកវិទ្យាស្រាវជ្រាវ	21 250	14 750		4 250		5 000		5 500	
អភិវឌ្ឍន៍ការអប់រំបឋម	59 750	63 000		16 750		21 000		25 250	
អប់រំវិជ្ជាជីវៈ និង បច្ចេកទេស	60 250	45 500		12 000		14 000		19 500	
យុវជន និង កីឡា	18 750	11 250		1 250		3 750		6 250	
គំរោងអប់រំ A.D.B.	10 415	6 790	210	6 790	210				
កម្មវិធីផ្សេងៗទៀត	7 500		7 500		7 500				

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "គ"

ចំណាយថវិកាផ្ទៃក្នុងរបស់រដ្ឋ

គំណនល់នៃកម្មវិធី

កម្មវិធីស្រុកក្រុង

លានរៀល

ក្រសួងនានា កម្មវិធី	សរុប	សរុប 1996 - 1998		1996		1997		1998	
		ក្រៅប្រទេស	ថវិកា	ក្រៅប្រទេស	ថវិកា	ក្រៅប្រទេស	ថវិកា	ក្រៅប្រទេស	ថវិកា
១៦_ក្រសួងសុខាភិបាល	647 100	386 450	234 815	174 245	77 655	112 455	74 585	99 750	82 575
ព្រឹទ្ធសភាសុខាភិបាល	265 395	104 270	129 745	32 630	35 925	37 030	42 645	34 610	51 175
គាំពារមាតា និង ទារក	62 570	61 125	6 685	52 030	1 925	4 125	2 215	4 970	2 545
ការគ្រប់គ្រង និង ផែនការ	29 680	29 170	35 010	12 415	11 000	14 525	11 665	2 230	12 345
សកម្មភាពបណ្តុះបណ្តាល	38 505	18 130	14 855	6 150	5 535	5 670	5 805	6 310	3 515
គ្រួសារពិការភ័យខ្លាច	15 445	8 355	5 130	2 950	1 625	2 675	1 710	2 730	1 795
គ្រួសារពិការភ័យខ្លាចចាញ់	28 485	12 990	10 050	5 315	3 000	4 380	3 300	3 295	3 750
កែលម្អសេវាសុខាភិបាល	43 280	27 925	3 400	18 850	1 025	4 600	1 300	4 475	1 075
សកម្មភាពវិទ្យាសាស្ត្រ ចាស់	22 770	7 610	250	2 650	40	2 285	55	2 675	155
កម្មវិធីប្រយោជន៍ដល់ស្ត្រី-ស្ថាប័នសង្គម	36 490	14 270	5 375	4 340	1 625	4 840	1 875	5 090	1 875
ព្រឹទ្ធសភាសុខាភិបាល	50 635	75 090	3 795	25 185	1 045	24 170	1 250	25 735	1 500
កំណត់ថវិកា	2 740	2 655	465	865	140	880	155	910	170
គ្រួសារពិការភ័យខ្លាចសង្គម	11 000	3 250	3 450	1 250	1 150	1 000	1 150	1 000	1 150
គ្រួសារពិការភ័យខ្លាចសង្គម	6 830	375	855	200	285	100	285	75	285
បំណាច់ដល់គ្រួសារពិការភ័យខ្លាច	11 255	12 995	3 155	5 995	1 000	3 490	1 050	3 510	1 105
សកម្មភាពវិទ្យាសាស្ត្រស្រុក-ប្រទេស-បំណាច់	9 795	8 240	370	3 420	110	2 685	125	2 135	135
កម្មវិធីពេទ្យ	12 225		12 225		12 225				

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "ឃ"

ចំណាយជាមូលដ្ឋាននៃថវិកាទូទៅរបស់រដ្ឋ ឥណទានភ្ជាប់សន្យា និង ឥណទានទូទាត់

ការប្រកាសជាសាធារណៈ ជាមួយគ្រឹះស្ថាន និង ជាមួយអង្គការឯកជន

លានរៀល

ក្រសួងនានា ផ្នែក	សរុប ឥណទាន ភ្ជាប់សន្យា	សរុប ឥណទាន ទូទាត់	ជំពូក ៥០ និង ៥១ - ឥណទានវិនិយោគ				ជំពូក ៥២ ប្រតិបត្តិការ ហិរញ្ញវត្ថុ	ជំពូក ៥៣ ការទូទាត់ប្រាក់ ទឹក
			ជំពូក ៥០ វិនិយោគក្នុងស្រុក		ជំពូក ៥១ វិនិយោគអន្តរជាតិ			
			ឥណទានភ្ជាប់សន្យា - ឥណទានទូទាត់		ឥណទានភ្ជាប់ សន្យា	ឥណទាន ទូទាត់	ឥណទានភ្ជាប់សន្យា = ឥណទានទូទាត់	
			សាងសង់-ទូទាត់	បរិក្ខារក្នុងស្រុក				
សរុបមូលដ្ឋានជាមូលដ្ឋាន	807 900	598 500	45 000	36 000	669 700	460 300		57 200
១-ព្រះបរមរាជវាំង								
២-រដ្ឋសភា								
៣-ទីស្តីការគណៈរដ្ឋមន្ត្រី	4 800	4 800	4 800					
១-ទីស្តីការគណៈរដ្ឋមន្ត្រីផ្ទាល់								
៤-រដ្ឋដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា								
៦-រដ្ឋដ្ឋានមុខងារសាធារណៈ								
៧-រដ្ឋដ្ឋានអាកាសចរណ៍ស៊ីវិល	4 800	4 800	4 800					
៤-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ								
៥-ក្រសួងការពារជាតិ								
៦-ក្រសួងមហាផ្ទៃ								
១-សន្តិសុខសាធារណៈ								
២-រដ្ឋបាលទូទៅ								
៤-ខេត្ត ក្រុងនានា								
៧-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	552 375	342 975	10 615	33 360	508 400	299 000		
១-ក្រសួង	(*) 552 375	(*) 342 975	(*) 10 615	(*) 33 360	(*) 508 400	(*) 299 000		
៤-ខេត្ត ក្រុងនានា								
៨-ក្រសួងព័ត៌មាន								
១-ក្រសួង								
៤-ខេត្ត ក្រុងនានា								
៩-ក្រសួងសាធារណៈការនិង ដឹកជញ្ជូន								
១-ក្រសួង								
៤-ខេត្ត ក្រុងនានា								
១០-ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ	45 500	45 500	12 190	310	33 000	33 000		
១-ក្រសួង	45 500	45 500	12 190	310	33 000	33 000		
៤-ខេត្ត ក្រុងនានា								

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "ខ"

ចំណាយថវិកាដោយសេវា

ការប្រកួតប្រជែងចំណាយដោយសេវាផ្សេងៗគ្នា

ធានារៀប

ប្រភេទ	សរុប	សេវាចំណាយ	1	2	3	4	5
			ប្រភេទទី១: មធ្យោបាយសេវា	ប្រភេទទី២: ការប្រាក់ នៃការផ្គត់ផ្គង់	ប្រភេទទី៣: អន្តរាគមន៍ សាធារណៈ	ប្រភេទទី៤: ចំណាយ ផ្សេងៗ និង ចំណាយមិន បានប្រកាសទុក	ប្រភេទទី៥: ចំណាយ ជាមូលធន
១១_ក្រសួងយុត្តិធម៌	3 015	3 015	2 930			85	
១_ក្រសួង	1 175	1 175	1 150			25	
២_គុណភាពកម្ពុជា	400	400	390			10	
៣_សាលាឧទ្ធរណ៍	295	295	290			5	
៥_ខេត្ត ក្រុងធានា	1 145	1 145	1 100			45	
១២_ក្រសួងអប់រំយុវជននិងកីឡា	171 765	85 465	83 415			2 050	86 300
១_អប់រំ	103 005	16 705	16 465			240	86 300
២_ឧត្តមសិក្សា	2 295	2 295	1 935			360	
៣_យុវជននិងកីឡា	1 640	1 640	1 290			350	
៥_ខេត្ត ក្រុងធានា	64 825	64 825	63 725			1 100	
១៣_ក្រសួងពាណិជ្ជកម្ម	4 275	4 275	3 020			1 255	
១_ក្រសួង	2 815	2 815	1 650			1 165	
៥_ខេត្ត ក្រុងធានា	1 460	1 460	1 370			90	
១៤_ក្រសួងឧស្សាហកម្ម បរិស្ថាននិងរ៉ែ	9 200	9 200	2 675			6 525	
១_ក្រសួង	7 200	7 200	1 270			5 930	
៥_ខេត្ត ក្រុងធានា	2 000	2 000	1 405			595	
១៥_ក្រសួងផែនការ	1 840	1 840	1 805			35	
១_ក្រសួង	815	815	800			15	
៥_ខេត្ត ក្រុងធានា	1 025	1 025	1 005			20	
១៦_ក្រសួងសុខាភិបាល	122 125	60 400	59 675			725	61 725
១_ក្រសួង	100 840	39 115	38 825			290	61 725
៥_ខេត្ត ក្រុងធានា	21 285	21 285	20 850			435	
១៧_ក្រសួងទេសចរណ៍	2 980	2 980	2 860			120	
១_ក្រសួង	2 560	2 560	2 450			110	
៥_ខេត្ត ក្រុងធានា	420	420	410			10	
១៨_ក្រសួងធម្មការនិង សាសនា	1 130	1 130	1 085			45	
១_ក្រសួង	570	570	560			10	
៥_ខេត្ត ក្រុងធានា	560	560	525			35	
១៩_ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍	28 600	28 600	28 350			250	
១_ក្រសួង	27 800	27 800	27 570			230	
៥_ខេត្ត ក្រុងធានា	800	800	780			20	

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "ខ"

ចំណាយថវិកាទូទៅរបស់រដ្ឋ

ការប្រកួសប្រជែងចំណាយអាចស្របច្របូកនិងដាច់គ្នាបាន

លានរៀល

ប្រភេទ	សរុប ចំណាយ	សរុបចំណាយ ជាប្រចាំ	1	2	3	4	5
			ប្រភេទទី១: មធ្យោបាយសេវា	ប្រភេទទី២: ការប្រាក់ នៃការផ្គត់ផ្គង់	ប្រភេទទី៣: អន្តរាគមន៍ សាធារណៈ	ប្រភេទទី៤: ចំណាយ ផ្សេងៗ និង ចំណាយមិន បានគ្រោងទុក	ប្រភេទទី៥: ចំណាយ ជាមូលធន
ក្រសួងនានា							
២០_ក្រសួងរញ្ជឺមនិងវិទ្យាសាស្ត្រ	4 210	4 210	4 075		135		
១_ក្រសួង	2 615	2 615	2 510		105		
៩_ខេត្ត ក្រុងនានា	1 595	1 595	1 565		30		
២១_ក្រសួងសង្គមកិច្ចការងារ និងអភិវឌ្ឍន៍	45 360	45 360	2 935		42 425		
១_ក្រសួង	1 565	1 565	1 140		425		
៩_ខេត្ត ក្រុងនានា	43 795	43 795	1 795		42 000		
២២_ក្រសួងបរិស្ថាន	2 730	2 730	2 675		55		
១_ក្រសួង	1 850	1 850	1 830		20		
៩_ខេត្ត ក្រុងនានា	880	880	845		35		
២៣_ក្រសួងអភិវឌ្ឍន៍ធនធាន	2 835	2 835	2 785		50		
១_ក្រសួង	2 835	2 835	2 785		50		
៩_ខេត្ត ក្រុងនានា							
២៤_ក្រសួងកិច្ចការនារី	1 045	1 045	930		115		
១_ក្រសួង	575	575	475		100		
៩_ខេត្ត ក្រុងនានា	470	470	455		15		
៩៩_ចំណាយមិនទាន់បែងចែក	84 800	27 600		22 600		5 000	57 200

(១) ក្នុងនោះ ១២ ០០០ លានរៀល ត្រូវផ្ទេរទៅក្រសួងសង្គមកិច្ចការងារ និង អភិវឌ្ឍន៍ សំរាប់ចំណាយយុទ្ធសាស្ត្រវិស័យឆ្នាំ ១៩៩៦ ។

(២) ក្នុងនោះ ១៦ ៦៥០ លានរៀល នៅចំពាក់ទៅ វិភាគទានបណ្តោះអាសន្នសំរាប់ការកែចំរើនរដ្ឋបាល ៖ មើលមាត្រា៦នៃច្បាប់បរិញ្ញាបត្រ។

(៣) ទាយជូនទានជាបណ្តោះអាសន្នត្រូវបែងចែក ។

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "ក"

ចំណូលថវិកាធារណៈរបស់រដ្ឋ

ការប្រមូលចំណូល តាមប្រភេទ ជំពូក ប្រការ កថាខណ្ឌ និង វាក្យខណ្ឌ

លានរៀល

ជំពូក	ប្រការ	កថាខណ្ឌ	វាក្យខណ្ឌ	ការរាយប្រយោជន៍ចំណូល	ការប្រមូល	ការប្រមូល	លំអៀង	
					ច្បាប់ហិរញ្ញវត្ថុ	ច្បាប់ហិរញ្ញវត្ថុ	ខ្លះ	សរុប
					១៩៩៥	១៩៩៦		
32				ជំពូក៣២: ប្រភពទ្រព្យសម្បត្តិបានមកពីការខ្ចីបុល	186 120	272 250		+86 130
	01			ប្រភពទុនខ្ចីផ្ទៃក្នុង	12 000	12 000		
		01		ប្រភពទុនខ្ចីផ្ទៃក្នុងបានមកពីប្រព័ន្ធនគោល	12 000	12 000		
			02	ប្រភពទុនខ្ចីផ្ទៃក្នុងផ្សេងៗទៀត				
	02			ប្រភពទុនខ្ចីពីបរទេស	174 120	260 250		+86 130
		01		ប្រភពទុនខ្ចីពីបរទេសបានមកពីអង្គការអន្តរជាតិ	174 120	260 250		+86 130
			01	ធនាគារពិភពលោក	130 590	113 750	-16 840	
				មូលនិធិបរិភោគ	101 570	62 500	-39 070	
				គំរោងខ្ចី	29 020	51 250		+22 230
			02	ធនាគារអាស៊ីសម្រាប់អភិវឌ្ឍន៍	43 530	146 500		+102 970
				មូលនិធិបរិភោគ		37 500		+37 500
				គំរោងខ្ចី	43 530	109 000		+65 470
			02	ប្រភពទុនខ្ចីពីបរទេសបានមកពីអង្គការពិភពលោក និង អង្គការទំនាក់ទំនង				
			03	ប្រភពទុនខ្ចីពីបរទេសបានមកពីអង្គការឯកជននានា				

ការគ្រប់គ្រង ឆ្នាំ ១៩៩៦
តារាង "គ"

ចំណូលថវិកាទូទៅរបស់រដ្ឋ

ការប្រមូលចំណូល តាមប្រភេទ ជំពូក ប្រភេទ កថាខណ្ឌ និង វាក្យខណ្ឌ

លានរៀល

ជំពូក	ប្រភេទ	កថាខណ្ឌ	វាក្យខណ្ឌ	ការប្រមូល ច្បាប់ចម្លើយ ១៩៩៥	ការប្រមូល ច្បាប់ចម្លើយ ១៩៩៦	លំអៀង ខ្វះ លើស
31						
	01					
		01				
	02					
		01				
		02				
		03				
		04				
		05				
		06				
		07				
		08				
		30				
	03					
		01				
		02				
		03				
		04				
		05				
		06				
		07				
		08				
		30				
	04					

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "ក"

ចំណូលថវិកាផ្ទៃក្នុងរបស់រដ្ឋ

ការប្រមូលចំណូល តាមប្រភេទ បំណុល ប្រការ កងខ្នាត និង កងខ្នាត

លានរៀល

ឆ្នាំ	ប្រការ	កងខ្នាត	កងខ្នាត	ការប្រមូល ច្បាប់ចម្លងក្នុងឆ្នាំ ១៩៩៥	ការប្រមូល ច្បាប់ចម្លងក្នុង ១៩៩៦	លំអៀង ខ្វះ	លើស
		04	ផលខុសនៃសកម្មភាពវិប្បដិ	56	150		+94
		05	ពន្ធលើអាជ្ញាប័ណ្ណនាំចេញ	100		-100	
		06	ការត្រួតពិនិត្យគុណភាពផលិតផល	282	460		+178
		07	ពន្ធលើការបង្កើតសហគ្រាស		350		+350
		08	ការបង់ប្រាក់ធានារ៉ាប់រងបង្កើតសហគ្រាស				
		09	ការលក់ឯកសារធម្ម	100	50	-50	
		10	លក់ដីក្រ និង លិខិតបោះពុម្ពផ្សេងៗរបស់ធម្ម	1 300	800	-500	
		11	ឯកសារផ្សេងៗទៀត	78	750		+672
		12	ការលក់ឯកសារ និង លិខិតបោះពុម្ពរបស់ពន្ធដារ		20		+20
		13	ផលនៃការលក់ថ្នាក់លេខ		250		+250
	30		ចំណូលផ្សេងៗទៀតរបស់ស្ថាប័នសាធារណៈ	678	150	-528	
	04		ប្រាក់ចំណេញរតនាគារនិងការប្រាក់ផ្សេងៗ	231		-231	
	05		ចំណូលក្រៅសារពើពន្ធរបស់ខេត្តនានា	2 218	3 000		+782
	20		ចំណូលផ្សេងៗក្រៅពីសារពើពន្ធ	1 896	1 075	-821	
សរុបចំណូលជាមូលធន				477 500	654 800		+177 300
ប្រភេទទី៣: ចំណូលជាមូលធន				477 500	654 800		+177 300
30			ជំពូក៣០: ចំណូលផ្ទៃក្នុងជាមូលធន				
	01		ការលក់ទ្រព្យសម្បត្តិនៃមូលធនថេរ				
	02		ការលក់ដីធ្លី				
	03		ការលក់ទ្រព្យសកម្មអរូបី និង ហិរញ្ញវត្ថុ				
	15		ចំណូលផ្ទៃក្នុងផ្សេងៗទៀតជាមូលធន				

ការគ្រប់គ្រង ឆ្នាំ ១៩៩៦

តារាង "គ"

ចំណូលថវិកាទូទៅរបស់រដ្ឋ

ការប្រមូលចំណូល តាមប្រភេទ ចំពោះ ប្រការ កថាខណ្ឌ និង វាក្យខណ្ឌ

លានរៀល

ជំពូក	ប្រការ	កថាខណ្ឌ	វាក្យខណ្ឌ	ការរាយប៉ាន់ចំណូល	ការប្រមូល ច្បាប់ធានាស្តង់ដារ ១៩៩៥	ការប្រមូល ច្បាប់ធានាស្តង់ដារ ១៩៩៦	លំអៀង ខ្វះ	លើស
		11		ផលនៃការដឹកជញ្ជូនទំនិញ	95	500		+405
		12		ផលនៃប្រតិបត្តិការពាណិជ្ជកម្ម	881		-881	
		13		ការផ្គត់ផ្គង់អគ្គិសនីនៅតាមខេត្តនានា		500		+500
		14		ផលទុននៃរដ្ឋាករទឹក		6 300		+6 300
		20		ផលទុនផ្សេងៗទៀតរបស់សហគ្រាសសាធារណៈ	557	250	-307	
	04			កំរៃយកមុនក្នុងសម្បទានទ្រព្យសម្បត្តិរដ្ឋ	2 454	19 210		+16 756
		01		សម្បទានពីប្រមាណ	1 514	605	-909	
		02		សម្បទានពីដី	940	25	-915	
		10		សម្បទានផ្សេងៗទៀត		18 580		+18 580
	05			ពន្ធលើការកាត់កាប់កម្មសិទ្ធិសាធារណៈ		6 880		+6 880
		01		ផលនៃការជួលកន្លែងលក់ដូរក្នុងទីផ្សារ		4 000		+4 000
		02		ពន្ធម៉ណាញ់ចេញ		600		+600
		03		ពន្ធកំលាំងមធ្យម		1 880		+1 880
		04		ពន្ធកន្លែងលក់ដោយការដេញថ្លៃ		400		+400
	06			ការជួលអចលនវត្ថុ	737	3 000		+2 263
	07			ផលពីការលក់ថ្លៃកម្រៃ	500	500		
	08			ផលបានមកពីការលក់ទ្រព្យសម្បត្តិកំរៃខេត្ត សព្វពាហនៈដើរពាសវាលពាសកាលប្រាសាទម្ចាស់ និង ទំនិញបោះចោល				
	09			ផលពីការលក់ចលនវត្ថុទូទាញរបស់រដ្ឋ	17	100		+83
	20			ផលផ្សេងៗទៀតពីទ្រព្យសម្បត្តិរដ្ឋ	127	1 500		+1 373
21				ជំពូក២១: ចំណូលផ្សេងៗទៀតពីមូលធនរដ្ឋ	71 238	98 460		+27 222
		01		ផលទុនប្រៃសណីយ៍ និង ទូរគមនាគមន៍	61 686	80 000		+18 314
		02		ផលទុន វិទ្យុ ទូរទស្សន៍ ការផ្សាយ	131	405		+274
		03		ចំណូលនៃសេវាកម្មសាធារណៈ	5 076	13 980		+8 904
		01		កំរៃនៃការថែទាំ	48	100		+52
		02		ការលក់សំភារៈសិក្សា	2		-2	
		03		អាករនៃស្ថានទូត	2 432	10 900		+8 468